

វិធីបង្កើននេះផ្តល់នូវព័ត៌មានបឋមអំពីផលិតផលប៉ុណ្ណោះ។ លោកអ្នកត្រូវ
អាន ខ និងលក្ខខណ្ឌ នៃផលិតផលនេះ ដើម្បីជ្រាបពីព័ត៌មានលម្អិត
ហើយស្វែងរកការប្រឹក្សាយោបល់ពីបុគ្គលិកផ្នែកលក់ធានារ៉ាប់រង
របស់យើងខ្ញុំ មុននឹងសម្រេចចិត្តទិញផលិតផលនេះ។

Here for you,
for life



ផលិតផលបន្ថែម
ការពារជំងឺធ្ងន់ធ្ងរ⁺
ផ្តល់នូវសន្តិភាពជូនចិត្ត

ការងារគ្រោះដោយស្ថានភាពជំងឺធ្ងន់ធ្ងររយៈពេលយូរ គឺជាបទពិសោធន៍ដ៏លំបាកសម្រាប់អ្នកជំងឺ និងក្រុមគ្រួសារ។ វាកាន់តែលំបាកទៅទៀត ប្រសិនបើអ្នកជំងឺគឺជាអ្នករកលុយផ្គត់ផ្គង់គ្រួសារ។


“ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ+” ផ្តល់នូវការការពារមិនថានៅពេលដែលលោកអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យថាមានភាពចុះខ្សោយ ឬការវះកាត់លើប្រព័ន្ធ និងមុខងារសរីរាង្គ។

❶ សារៈសំខាន់

- ការការពារដែលមានតម្លៃទាបដែលទូទាត់ទឹកប្រាក់សរុបនៅក្នុងករណីដែលលោកអ្នកមានភាពចុះខ្សោយ ឬការវះកាត់លើប្រព័ន្ធ និងមុខងារសរីរាង្គ។
- អាចជំនួសប្រាក់ចំណូលរបស់លោកអ្នក ខណៈពេលដែលលោកអ្នកកំពុងផ្តោតលើការព្យាបាល។

★ អត្ថប្រយោជន៍

ក្រុមហ៊ុននឹងទូទាត់អត្ថប្រយោជន៍នៃផលិតផលបន្ថែមនេះ នៅពេលដែលលោកអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានភាពចុះខ្សោយ ឬការវះកាត់លើផ្នែកដូចខាងក្រោម*៖



- ១. ជំងឺមហារីក
- ២. ជំងឺគាំងបេះដូង
- ៣. ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល
- ៤. ប្រព័ន្ធសរសៃឈាមបេះដូង
- ៥. ប្រព័ន្ធផ្លូវដង្ហើម
- ៦. ប្រព័ន្ធសរសៃប្រសាទ
- ៧. ប្រព័ន្ធ និងមុខងារតម្រងនោម
- ៨. ប្រព័ន្ធ និងមុខងារឆ្អើម
- ៩. ប្រព័ន្ធវិញ្ញាណ
- ១០. ពិការភាព

ក្រុមហ៊ុន ហ៊ុនល្យុង ឡាយហ៊ីននឹងទូទាត់អត្ថប្រយោជន៍ដូចខាងក្រោម៖

ករណី		អត្ថប្រយោជន៍
ភាពចុះខ្សោយ ឬការវះកាត់កើតឡើង*	ដំណាក់កាលដំបូង	៥០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង**
	ដំណាក់កាលចុងក្រោយ	១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងដកការទូទាត់ដំណាក់កាលដំបូង (បើមាន)

*យោងទៅតាមខ និងលក្ខខណ្ឌ នៃផលិតផលបន្ថែមនេះ
 **អតិបរមា ២៥,០០០ ដុល្លារ



🕒 ដំណើរការរបស់ផលិតផល

លោកសម្បត្តិ មានអាយុ៣៥ឆ្នាំ ចិញ្ចផលិតផលមូលដ្ឋានពីក្រុមហ៊ុន ហ៊ុនល្យុង ឡាយហ៊ីន។ ក្នុងពេលដំណាលគ្នាគាត់បានសម្រេចចិត្តចិញ្ច “ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ+” ដែលមានចំនួនទឹកប្រាក់ធានារ៉ាប់រង \$៥,០០០ សម្រាប់រយៈពេល១០ឆ្នាំ ដើម្បីការពារខ្លួនគាត់បន្ថែមលើភាពចុះខ្សោយ ឬការវះកាត់លើប្រព័ន្ធ និងមុខងារសរីរាង្គ។ លោកសម្បត្តិ នឹងត្រូវបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំដំបូង ចំនួន \$២៥.៨០។

ករណីទី១

- បន្ទាប់ពីបានចិញ្ច ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ+ លោកសម្បត្តិត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកដំណាក់កាលដំបូង។ ក្រុមហ៊ុន ហ៊ុនល្យុង ឡាយហ៊ីន នឹងផ្តល់ជូនអត្ថប្រយោជន៍សម្រាប់ដំណាក់កាលដំបូងចំនួន \$២,៥០០។
- បន្ទាប់ពីបានទទួលការព្យាបាលមួយរយៈពេល ជាអកុសល ស្ថានភាពសុខភាពរបស់លោកសម្បត្តិ បានវិវត្តទៅជាជំងឺមហារីកដំណាក់កាលចុងក្រោយ។ ក្រុមហ៊ុន ហ៊ុនល្យុង ឡាយហ៊ីន នឹងផ្តល់ជូនអត្ថប្រយោជន៍សម្រាប់ដំណាក់កាលចុងក្រោយ \$២,៥០០។

ករណីទី២

ដោយមិនធ្លាប់ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកដំណាក់កាលដំបូង។ លោកសម្បត្តិ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមាន ជំងឺមហារីកដំណាក់កាលចុងក្រោយតែម្តង។ ដូចនេះក្រុមហ៊ុន ហ៊ុនល្យុង ឡាយហ៊ីននឹងផ្តល់ជូនអត្ថប្រយោជន៍សម្រាប់ដំណាក់កាលចុងក្រោយ \$៥,០០០។

👏 លក្ខខណ្ឌតម្រូវ

- លោកអ្នកត្រូវចិញ្ច ផលិតផលមូលដ្ឋាន ពីក្រុមហ៊ុន ហ៊ុនល្យុង ឡាយហ៊ីន ដែលផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ+ នេះអាចត្រូវបានភ្ជាប់បន្ថែមជាមួយ។
- អាយុចាប់ផ្តើមធានា ១៨ ដល់ ៦៥ ឆ្នាំ។

- រយៈពេលនៃបណ្ណសន្យារ៉ាប់រង៖ មានរយៈពេល ១ (មួយ)ឆ្នាំ និងអាចត្រូវបានបន្តជាប្រចាំរាល់ឆ្នាំ។
- បុព្វលាភធានារ៉ាប់រងអាចត្រូវបានបង់ជា៖ ប្រចាំឆមាស ឬប្រចាំឆ្នាំ។



🚫 ករណីមិនធានា

ក្រុមហ៊ុននឹងមិនទទួលខុសត្រូវក្នុងការទូទាត់អត្ថប្រយោជន៍នៃផលិតផលបន្ថែមនេះឡើយ ប្រសិនបើការទាមទារសំណងបណ្តាលមកពីមូលហេតុណាមួយដូចខាងក្រោម៖

- ស្ថានភាពសុខភាពកើតមុនពេលធានារ៉ាប់រងដែលទាក់ទងទៅនឹងជំងឺធ្ងន់ធ្ងរ លុះត្រាតែស្ថានភាពសុខភាពនោះត្រូវបានប្រកាសដោយពេញលេញ និងស្មោះត្រង់នៅក្នុងពាក្យស្នើសុំធានារ៉ាប់រង ឬពាក្យស្នើសុំបន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ និងទទួលយកដោយក្រុមហ៊ុន ឬ
- ភាពចុះខ្សោយ ឬការវះកាត់ណាដែលមានការធ្វើរោគវិនិច្ឆ័យជាលើកដំបូង ឬមាសញ្ញា/រោគសញ្ញាដំបូង កើតឡើងក្នុងអំឡុងពេលនៃរយៈពេលរង់ចាំ ឬ
- មរណៈភាពដែលបណ្តាលមកពីភាពចុះខ្សោយ ឬការវះកាត់លើប្រព័ន្ធ និងមុខងារសរីរាង្គ កើតឡើងក្នុង រយៈពេលសំរានមានជីវិត ឬ
- ជំងឺពីកំណើត ឬការខ្សោយពីកំណើត ឬ ពិការភាពពីកំណើត ឬភាពមិនប្រក្រតីពីកំណើត ឬ
- ការធ្វើអត្ថឃាត ឬប៉ុនប៉ងធ្វើអត្ថឃាត ទោះជាក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមានវិបល្លាសក៏ដោយ ឬ
- ការបង្កគ្រោះថ្នាក់ដោយខ្លួនឯង ទោះជាក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមានវិបល្លាសក៏ដោយ ឬ
- ឆ្លងមេរោគហ៊ីវ (HIV) ឬជំងឺអេដស៍ (AIDS) ឬជំងឺផ្សេងៗទៀតដែលពាក់ព័ន្ធនឹងមេរោគហ៊ីវ (HIV) ឬជំងឺអេដស៍ (AIDS) ឬ
- ការប្រើប្រាស់ឧស្ម័នច្បាប់ប្រើប្រាស់ផ្ទាល់ក្នុងខ្លួន (narcotics) ថ្នាំរំញោច (stimulants) ឬសារធាតុញៀនដទៃទៀត
- ទទួលរងសារធាតុវិទ្យុសកម្ម (Radioactive substances) ឬ
- ជាលទ្ធផលនៃការវាយប្រហារដោយចេតនា ឬអចេតនា ដោយអាវុធនុយក្លេអ៊ែរ អាវុធគីមី ឬអាវុធដីវសាស្ត្រ ឬ
- ការស្នើសុំរះកាត់ ដែលសំដៅដល់ការវះកាត់តាមនីតិវិធីក្បួនវេជ្ជសាស្ត្រ រួមទាំងការវះកាត់កែសម្ផស្ស ដោយមិនចាំបាច់ឈរលើមូលដ្ឋានវេជ្ជសាស្ត្រឡើយ ដែលបានធ្វើឡើងតាមសំណើរបស់អ្នកត្រូវបានធានារ៉ាប់រង ឬម្ចាស់បណ្ណសន្យារ៉ាប់រងដែលស្ថិតក្រោមការការពាររបស់ផលិតផលបន្ថែមនេះ ឬ
- ការសេចក្តីញៀន ឬគ្រឿងស្រវឹងហួសប្រមាណដោយ អ្នកត្រូវបានធានារ៉ាប់រង ឬម្ចាស់បណ្ណសន្យារ៉ាប់រងដែលស្ថិតក្រោមការការពាររបស់ផលិតផលបន្ថែមនេះ ឬ
- ការវិវិច្ឆិក (ទោះក្នុងកាលៈទេសៈណាក៏ដោយ) ផ្នែកណាមួយនៃប្រព័ន្ធសរីរាង្គរបស់អ្នកត្រូវបានធានារ៉ាប់រង ឬម្ចាស់បណ្ណសន្យារ៉ាប់រងដែលស្ថិតក្រោមការការពាររបស់ផលិតផលបន្ថែមនេះ។